

ទីក្រុងតៃប៉ិថ្មីនៃគោលនយោបាយប្រឹក្សាយោបល់ការថែរក្សាប្រជាជនអន្តោប្រវេសន៍និងការអនុវត្តកម្មវិធី

2016.12.30 គោលនយោបាយចំនួនប្រជាជន លេខ 10533833000

1. អារម្ភកថា

ប្រទេសខ្ញុំនិងការផ្លាស់ប្តូរប្រទេសអន្តរជាតិជាញឹកញាប់
នៃប្រទេសខ្ញុំនិងគួរស្វាមីភរិយាអន្តោប្រវេសន៍ឬសញ្ជាតិចិនដីគោកនៃសហគមន៍បរទេស
នៅក្នុងស្រុកបានកើនឡើង
ដើម្បីជួយលើកស្ទួយគួរស្វាមីភរិយាដែលជាសញ្ជាតិបរទេសនឹងជួយសម្របខ្លួនទៅនឹងបរិស្ថាន
រដ្ឋាភិបាលដើម្បីអនុវត្តវិធានការបង្ការ
និងជំរុញប្រជាជននៅលើប្រទេសនៃប្រភពដើមនៃជនអន្តោប្រវេសន៍ថ្មីការយល់ដឹងអំពីវប្ប
ធម៌នេះ។

2. ការវិភាគស្ថានភាពថ្មីនៃជនអន្តោប្រវេសន៍

ប្រជាជនអន្តោប្រវេសន៍ថ្មីចាប់តាំងពីសវត្សឆ្នាំ 1970
មានចំនួនប្រជាជនអន្តោប្រវេសន៍ថ្មីមករស់នៅលើទឹកដីទីក្រុងតៃប៉ិដល់នាពេលបច្ចុប្ប
ន្ននេះមានជិត 4 ម៉ឺននាក់ នៃប្រជាជនអន្តោប្រវេសន៍ថ្មី
ទូទាំងប្រទេសដែលមានប្រជាជនច្រើនជាង ៣ ភាគនៅក្នុងប្រទេសខត្តក្រុងនេះ។
អ្នកដែលបានរៀបអាពាហ៍ពិពាហ៍ចំណែកគ្រឹះផ្លូវចិត្តនិងអារម្មណ៍ស្មារតីនៃការឆ្លងដែន
គឺជាទន់ខ្សោយជាងគេបង្អស់ បញ្ហារួមមានដូចជា :
រៀបការរួចស្ថិរភាពទទួលបានមិនគ្រប់គ្រាន់
បណ្តាញគាំទ្រពីសង្គមគឺទទួលបានដោយទន់ខ្សោយ ជួបការលំបាកខាងសេដ្ឋកិច្ច
និងការងារមានការលំបាក ក្នុងការរស់នៅ ចំនេះដឹងនិងសុខភាព
ការបន្តពូជនិងការយល់ដឹងអំពីពេទ្យព្យាបាលមិនគ្រប់គ្រាន់
ឬអំពើហិង្សាក្នុងគ្រួសារនិងកុមារ
គឺជំពូកមួយមិនមែនជាការទទួលនូវភាពងាយស្រួលនិងការចិញ្ចឹមកូន។ល។

3 .គោលនយោបាយការប្រឹក្សាយោបល់ខ្ពស់

ជាមួយនឹងការផ្តល់ប្រឹក្សាវិធានការដើម្បីលើកកម្ពស់ការថែទាំសមត្ថភាពនិងសំណង់ចំណូរចិ
ត្តនៃប្រជាជនអន្តោប្រវេសន៍ថ្មី ដែលរស់នៅក្នុងប្រព័ន្ធថែទាំការផ្តល់ប្រឹក្សាដូច្នោះ
ជនអន្តោប្រវេសន៍ថ្មីរស់នៅបានសុខស្រួលរួច នឹងបញ្ចូលទៅក្នុងសេវាសង្គម។

4. គោលដៅ

- បង្កើនលទ្ធភាពរស់នៅដោយជោគជ័យ
- ពហុវប្បធម៌នៃអភិវឌ្ឍន៍
- ប្រព័ន្ធការណែនាំនៃក្រុមប្រឹក្សា

5. កម្មវិធីដែលមានស្រាប់

1.. បង្កើននូវសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងរស់នៅនេះ

គម្រោង	ចំណុចសំខាន់	សវិរាង
1.សេវាប្រចាំតំបន់	A. ក្រុមសុខុមាលភាពសង្គមកិច្ចប្រជុំជាប្រចាំ B. ការផ្តល់សេវាការគាំទ្ររួមមាន: ការបើកមើលការប្រឹក្សាយោបល់ជាក្រុម ការបង្រៀន ការអប់រំនិងការបណ្តុះបណ្តាល	ការិយាល័យ កិច្ចការសង្គម
2.អាគារអន្តោប្រវេសន៍	អ្នកគ្រួសត្រាយទូទាំងប្រទេស "ទីក្រុងតែប៉ុស្តិ៍សាលអាគារប្រជាជនអន្តោប្រវេសន៍ថ្មី" ដែលបានផ្តល់តំបន់បណ្តាញ បន្ទប់ទទួលភ្ញៀវ និងទីកន្លែងលេងកំសាន្តនៃក្រុមគ្រួសារនិងកុមារ និងការបង្កើតអ្នកបកប្រែភាសាវៀតណាម ហើយនិងភាសាភាសាខ្មែរ និងភាសាថៃនិងភាសាអង់គ្លេស តាមរយៈផ្តល់នូវការសេចក្តីស្នើសុំដែលផ្សាយមានភាសាជាច្រើន និងការផ្តល់ជូនវគ្គសិក្សាជាច្រើន។	ការិយាល័យ កិច្ចការស៊ីវិល
3.ជំរុំនូវការអភិវឌ្ឍន៍នៃជីវិតរស់នៅ	ប្រជាជនអន្តោប្រវេសន៍ថ្មីដែលរស់នៅទីនេះបានផ្តល់នូវមតិកា នៃការបោះឆ្នោតនៃភាសា និងចម្លើយអាហារ និងគ្រឿងសិប្បកម្ម ហើយនិងការថែទាំសុខភាពនិងការបន្តពូជ នៃច្បាប់ទំលាប់នៃការណែនាំទស្សនៈកិច្ចខាងក្រៅ នៃសកម្មភាពរបស់អណាព្យាបាលនិងកុមារ។	ការិយាល័យ កិច្ចការស៊ីវិល
4. វគ្គអក្ខរកម្ម	សាលារៀនថ្នាក់បឋមសិក្សា និង ថ្នាក់បាក់ឌុបនៃការសិក្សាជាតិ នៃការដាក់ពាក្យសុំ "សិក្ខាសាលាអប់រំជាមូលដ្ឋានសម្រាប់យុវវ័យ"	ការិយាល័យ ការអប់រំ
5.ប័ណ្ណបើកបរ	A.នៃពហុភាសាគ្រប់ប្រទេសនឹងសំណួរដែលបានសរសេរ ដើម្បីជួយប្រជាជនអន្តោប្រវេសន៍ថ្មីនេះ បើយោងតាមប្រទេសភូមិដើមកំណើត និងការធ្វើតេស្តនៃភាសា B.ពហុភាសាប្រឡងនិងរបៀបធ្វើតេស្តសរសេរនេះបើយោង តាមប្រព័ន្ធធ្វើតេស្តសាកល្បង http://tpcmv.thb.gov.tw/	បន្តិគ្រប់គង ពិនិត្យ
6.ការសួរយោបល់	●អាគារអន្តោប្រវេសន៍ថ្មី ខ័ណ្ឌណានកាំង 2788-4911 ខ័ណ្ឌរ៉ាន់ហ្វា 23.701.046 ។ ●នាយកដ្ឋានប៉ូលីសនៃផ្នែកក្រសួងការបរទេស : 2381-7494 ។ ●ប្រឹក្សាស្នាក់នៅក្នុងច្បាប់ដែលទាក់ទងនឹងប្រទេសចិនតៃវ៉ាន់	ការិយាល័យ កិច្ចការស៊ីវិល នាយកដ្ឋាន ប៉ូលីស នាយកដ្ឋាន អន្តោប្រវេស

	<p>ទូរស័ព្ទផ្ទៃក្នុងចិនដីគោក 2389-9983 ទូរស័ព្ទផ្ទៃក្រៅប្រជាជនអន្តោប្រវេសន៍ 2388-9393 * 3122; លេខទូរស័ព្ទផ្ទៃក្នុងសម្របជីវិតរស់នៅ 2388-9393 * 3217</p> <ul style="list-style-type: none"> ● ទីប្រឹក្សាសេវាថែទាំសុខភាព សេវាថែទាំសុខភាពស្ត្រីនិងកុមារទូរស័ព្ទលេខ 2728-7118 មជ្ឈមណ្ឌលសេវាកម្មថែទាំសុខភាពមានចំនួន សង្កាត់ : 12 <p>សង្កាត់ស៊ីងស៊ាន : 2767-1757 សង្កាត់ស៊ីងអ៊ុក : 2723-4598 សង្កាត់តាអាន : 2733-5831 សង្កាត់ជុងស៊ាន : 2501-4616 សង្កាត់ជុងជិន : 2321-5158 សង្កាត់តាចុង : 2585-3227 សង្កាត់វ៉ាន់ហ្វា : 2303-3092 សង្កាត់ហ្វូនស៊ាន : 2234-3501 សង្កាត់ណានកាំង : 2782-5220 សង្កាត់ណិហ្វិរ : 2791-1162 សង្កាត់ស៊ីកលិង : 2881-3039 សង្កាត់ប៊ិថេវ : 2826-1026</p> <ul style="list-style-type: none"> ● សេវាកម្មអប់រំ: 2725-6423 ● សេវាកម្មការងារ : ទូរស័ព្ទផ្ទៃក្នុងចិនដីគោក : 23085231*703 ទូរស័ព្ទផ្ទៃក្រៅប្រជាជនអន្តោប្រវេសន៍ 23085231*716 ● មជ្ឈមណ្ឌលសេវាបំរើក្រុមគ្រួសារអន្តោប្រវេសន៍ 25580133 <ul style="list-style-type: none"> b. តំបន់ទិសខាងលិច 23616577 c. តំបន់ទិសខាងជើង 25040399 d. តំបន់ទិសខាងត្បូង 29312166 e. តំបន់ទិសខាងកើត 26317059 	<p>នី</p> <p>ការិយាល័យ សុខាភិបាល</p> <p>ការិយាល័យ ការអប់រំ</p> <p>ការិយាល័យ ពលកម្ម</p> <p>ការិយាល័យ កិច្ចការសង្គម</p>
<p>7. សេវាបំរើផ្ទៃក្នុង ច្បាប់</p>	<p>A. សាលាក្រុងនៅអគារជាន់ទី1 ថ្មីនៅភាគខាងកើតមាន បញ្ជូនតុផ្ទៃក្នុងច្បាប់ អាចទូរស័ព្ទមកកាន់ 27256168</p> <p>B. មណ្ឌលសេវាកម្មគ្រួសារជនអន្តោប្រវេសន៍ថ្មី មជ្ឈមណ្ឌលការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ</p> <p>C. គ្រប់ទីតំបន់សំរាប់សំរួល</p>	<p>ធិការដ្ឋាន លេខា ការិយាល័យ កិច្ចការសង្គម</p> <p>ការិយាល័យ កិច្ចការស៊ីវិល</p>

2.. ធានាសិទ្ធិដើម្បីធ្វើការនិងបង្កើននូវជំនាញការងារ

គម្រោង	ចំណុចសំខាន់	សវិភាគ
<p>1.បង្រៀនការងារនិងអាជីព</p>	<p>A.សេវាកម្មការងារ: ការចុះបញ្ជីការងារ ការផ្សព្វផ្សាយនៃការងារសកម្មភាពជ្រើសរើសពលករនៅនីមួយៗកន្លែង។</p> <p>B.ការគ្រប់គ្រងសំណុំរឿង: ការប្រកួតប្រជែងមានភាពទន់ខ្សោយនៃជនអន្តោប្រវេសន៍ថ្មីមួយត្រូវការការវាយតម្លៃនិងការស្វែងរកការងារនិងទៀងទាត់តាមដាន។</p> <p>C.វិធានការដើម្បីលើកកម្ពស់ការងារ:</p> <p>1.ការងារបណ្តុះអាសន្នធានធនបន្ថែមប្រជាជនអន្តោប្រវេសន៍ថ្មីបានទៅកាន់ទីភ្នាក់ងារសេវាបំរើការងារសាធារណៈសម្រាប់ការចុះឈ្មោះបញ្ជីចូលធ្វើការងារនៅក្នុងរយៈពេល 14 ថ្ងៃដែលមិនមានរកបានការងារដែលសមរម្យបាននឹងត្រូវបានផ្តល់ដំណឹងពីទីភ្នាក់ងាររដ្ឋាភិបាលឬអង្គការថាវាធ្វើការងារបណ្តុះអាសន្ននិងទទួលបានប្រាក់ចំណេញដែលបានចូលរួមនៅក្នុងការងារបាន។</p> <p>ប្រាក់មួយម៉ោងនឹងបាន 133 ឃាន់ចិនតែវ៉ាន់ក្នុងមួយម៉ោង</p> <p>រីករាលដាលការងារប្រចាំខែបំរើខ្ពស់បំផុតក្នុង 176 ម៉ោងឡើងទៅ យូបំផុតគឺធ្វើការត្រឹមតែ 6 ខែនៃការកំណត់។</p> <p>2.អត្ថប្រយោជន៍ជំនួយឥតសំណងការងារនិយោជកជួលបុគ្គលិកប្រជាជនអន្តោប្រវេសន៍ថ្មីនឹងត្រូវការបង់ប្រាក់ប្រចាំខែទៅ 8,000 ឃាន់ចិនតែវ៉ាន់ទៅ 1 ម៉ឺន 2,000 ឃាន់ចិនតែវ៉ាន់ នៃឧបត្ថម្ភធនមនុស្សក្នុងម្នាក់និងទទួលបានប្រាក់ឧបត្ថម្ភអតិបរមាយ៉ាងយូរក្នុង 12 ខែ។</p> <p>3.កន្លែងការងារនិងកម្មវិធីកែតម្រូវសិក្សា:ករណីឧបត្ថម្ភធនដោយស្ថាប័នឬអង្គការនីមួយៗសម្រាប់រហូតដល់ទៅបីខែ</p> <p>ពិការធ្ងន់ធ្ងរអាចនឹងត្រូវបានពង្រីកទៅប្រាំមួយខែនៅក្នុងគោលបំណងដើម្បីផ្តល់នូវឱកាសសម្រាប់អ្នកស្វែងរកការងារដើម្បីសម្របខ្លួននៅកន្លែងធ្វើការដើម្បីធ្វើឱ្យទំងន់មួយ ត្រឡប់ទៅកន្លែងធ្វើការ។</p> <p>4.វត្តជាតិលាក់ឧបត្ថម្ភធនការងារមានស្ថេរភាពអត់ការងារធ្វើ: កំណត់សញ្ញាតិប្រាំមួយខែហោចណាស់បួនខែនិងបានជួបមនុស្សម្នាក់ដែលជាក់លាក់ដែលបានកំណត់គោលដៅដោយសេវាការងារក្រុងតែប៉ុន្តែនិយត្តាសូមផ្តល់អនុសាសន៍ការងារប្រាក់ឈ្នួលនិងការធានារ៉ាប់រងការងារ 2ម៉ឺន7.600 ឃាន់ខាងក្រោមឬតិចជាងនេះរហូតដល់ទៅមួយការងារ</p>	<p>ការិយាល័យពលកម្ម</p>

	<p>មានស្ថេរភាព ជាង 1 ខែដែលជាប្រាក់ឧបត្ថម្ភចំនួន 5,000 យ៉ាន់ចិនតែវ៉ាន់ក្នុងមនុស្សមួយម្នាក់ ឧបត្ថម្ភធនអតិបរមាសម្រាប់រយៈពេល 6 ខែ។</p> <p>D.កម្មវិធីអភិវឌ្ឍន៍អនុគមន៍សិក្សា</p> <p>E.សិក្ខាសាលាស្តីពីភាពជាសហគ្រិន៖ ការបកប្រែភាសាការងារច្បាប់នៅតែវ៉ាន់ស្ថានភាពនៃទីផ្សារការងារ ធនធានសេវានិងដំណើរការកម្មវិធីសមត្ថភាពដើម្បីក្លាយជាសហគ្រិនខ្នាតតូចការបណ្តាក់ទុន ដើម្បីស្តីការវគ្គសិក្សានិងការពិគ្រោះយោបល់។</p> <p>F.ការពន្យល់ណែនាំផ្នែកការងារ៖ "សៀវភៅដៃសេវាកម្មការងារនៃធនធាន" និង "គូរស្វាមីភរិយាបរទេសនិងសញ្ញាតិចិនដ៏តោក នៃការផ្សព្វផ្សាយការយោសនា"។</p>	
2.ការបណ្តុះបណ្តាលវិជ្ជាជីវៈ	នៅតែវ៉ាន់ដោយមានលំនៅដ្ឋានអចិន្ត្រៃយ៍ដែលគាំទ្រឬលំនៅដ្ឋានថ្មីនេះនៃជនអន្តោប្រវេសន៍, បន្ទាប់ពីបានទទួលការទទួលយកដោយការស្តាប់ដោយឥតគិតថ្លៃមុខងារនៃកម្មវិធីអភិវឌ្ឍន៍។	

3.. ធនធានវេជ្ជសាស្ត្រនៃការថែទាំសុខភាពនិងបន្តពូជ

គម្រោង	ចំណុចសំខាន់	សវិភាគ
1. ថែទាំសុខភាព	<p>A. ចូលទៅកាន់សេវា៖</p> <p>1.12តំបន់មជ្ឈមណ្ឌលសេវាកម្មសុខភាពសម្រាប់កុមារជនអន្តោប្រវេសន៍ថ្មីបានរៀបការជាមួយនិងទៅមើលក្រោយឆ្លងទន្លេរួច។</p> <p>2.ផែនការគ្រួសារមុនពេលសម្រាលពិនិត្យផ្ទៃពោះនិងការថែទាំសុខភាពបន្តពូជ ការពិនិត្យសុខភាពបានការណែនាំនិងជំនួយការអប់រំសុខភាព។</p> <p>B. ការផ្តល់សេវាការបកស្រាយ៖</p> <p>1.12តំបន់មជ្ឈមណ្ឌលផ្តល់សេវាសុខភាពនិងមន្ទីរពេទ្យឯកជនលៀនហិរ បានផ្តល់នូវ "សេវាកម្មបកប្រែភាសាបរទេសនិងថែរក្សាសុខភាព " ។</p> <p>2.បច្ចេកវិទ្យាពហុភាសា (អក្សរវៀតណាម អក្សរឥណ្ឌូនេស៊ី អក្សរថៃ និង អក្សរអង់គ្លេស) ហើយនិងសម្ភារៈការថែទាំសុខភាព។</p> <p>C.ជនអន្តោប្រវេសន៍ថ្មីមិនពេញចិត្តថាកម្មវិធីនៃការឧបត្ថម្ភធានារ៉ាប់រងសុខភាពសម្រាប់ពិនិត្យនៃស្ត្រីមានផ្ទៃពោះនិងការបង្រៀន៖ គិលានុបដ្ឋាយិកាសហគមន៍ការផ្តល់ប្រឹក្សាចំណូលថ្មីបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីទទួលយកច្បាប់នៃ</p>	ការិយាល័យសុខាភិបាល

	<p>ការថែទាំមុនសម្រាលកូននោះពីការភាពពាក់ព័ន្ធដើម្បីជៀសវាងកំណើតរបស់កុមារ។</p> <p>D. ការមុនពេលសម្រាលកូនមន្ទីរពេទ្យនិងធ្វើការពិនិត្យវិនិច្ឆ័យសុខភាពដោយបានអត្ថប្រយោជន៍:</p> <ol style="list-style-type: none"> 1. សុខភាពមុនមានផ្ទៃពោះការឧបត្ថម្ភចំពោះនារី 1.595 យន់ចិនតែវ៉ាន់ពិនិត្យចំពោះបុរសវិញនឹងទទួលបានប្រាក់ 655 យន់ចិនតែវ៉ាន់នៃផ្នែកការត្រួតពិនិត្យ ។ 2. "ជម្ងឺបាត់បង់ស្មារតី" ដើមឆ្នាំនិងឧបត្ថម្ភចំនួន 2,200 យន់ចិនតែវ៉ាន់ ឬ 1,000 យន់ចិនតែវ៉ាន់ ក្នុងការពិនិត្យជាជំនួយឥតសំណងបណ្តោះអាសន្ន (ពិនិត្យមើលថ្លៃ) ការឧបត្ថម្ភធនជំនួស។ 3. ក្រុមដែលមានហានិភ័យខ្ពស់នៃស្ត្រីមានផ្ទៃពោះអាចផ្តល់ផលប្រយោជន៍ដល់ 5.000 យន់ចិនតែវ៉ាន់ ចំពោះក្នុងមួយនាក់ (ថ្លៃធ្វើតេស្តចោះទឹកភ្លោះពិនិត្យ) ។ 4. សូមពិនិត្យមើលអត្ថប្រយោជន៍សុខភាពនិងការបន្តពូជ។ <p>E. ចូរឱ្យមុនពេលដែលសមាជិកនៃការចំណាយអ្វីថែទាំសុខភាពមុនសម្រាលកូនគឺជាការមិនពេញចិត្តនិងការមានផ្ទៃពោះ 35 សប្តាហ៍ ទៅ 38 សប្តាហ៍ មុនពេលមានផ្ទៃពោះនឹងតម្លៃនៃការបញ្ចប់ស្ត្រីមានផ្ទៃពោះ(ការជួយឧបត្ថម្ភដោយក្រសួងសុខាភិបាលលក្ខណៈវិនិច្ឆ័យ)</p>	
<p>2. ការពន្យល់ណែនាំផ្នែកជំងឺម្លីរអេដស៍</p>	<p>ការិយាល័យសុខាភិបាលជំងឺអេដស៍គេហទំព័រកំណែណែនាំពហុភាសា</p>	

4.. ការថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន

គម្រោង	ចំណុចសំខាន់	សវិភាគ
<p>1. សុវត្ថិភាពនៃសង្គ្រោះបន្ទាន់</p>	<p>សេវាការពារ 24 ម៉ោងលេខទូរស័ព្ទ: 23961996 * 226 ផ្តល់នូវជនរងគ្រោះនៃការរំលោភបំពានក្នុងគ្រួសារ ឬការរំលោភផ្លូវភេទការសង្គ្រោះបន្ទាន់ថ្មីជនអន្តោប្រវេសន៍គ្លីនិកបោសសំអាតវេជ្ជសាស្ត្រ ការប្រមូលភស្តុតាងនិងការដាក់សេវាកម្មនិងដោយមានសេវាការពារ 113 ទទួលយកភ្លាម។</p>	<p>ការិយាល័យកិច្ចការសង្គម</p>
<p>2. ពហុភាសាបរទេសនៃសេវាកម្ម</p>	<p>សេវាការពារ 24 ម៉ោង 23961996* 226 . 113 ផ្តល់នូវភាសាចិនកុកដី និង ចិនហុកកៀន។ ភាសាអង់គ្លេស ឥណ្ឌូនេស៊ី វៀតណាម ថៃ</p>	

	និងភាសាខ្មែរនៃសេវាភាសាកម្មវិធីបកប្រែនិងផ្សេងទៀត។ល។	
3.ណែនាំអំពីបង្ការវិធានអនុវត្ត	A.កំណែភាសាពហុបរទេសណែនាំនៃទំព័រ និងការទាញយកអ៊ីមែលឯកសារ។ B.ការពង្រឹងគាំទ្រដល់កិច្ចការពារជនរងគ្រោះ C.នៃជនអន្តោប្រវេសន៍ថ្មីដែលមករស់នៅក្នុងការលូតលាស់នៃវគ្គសិក្សា	ការិយាល័យកិច្ចការសុំវិល

5.. ការពន្យល់ណែនាំផ្នែកពហុវប្បធម៌

គម្រោង	ចំណុចសំខាន់	សវិរាង
1.ក្រុមសមាជិកសិទ្ធិស្មើគ្នា	បានបង្ហាញក្នុងទីក្រុងតៃប៉ិជនអន្តោប្រវេសន៍ថ្មី និង Upaper បានចេញផ្សាយ ។	ការិយាល័យជំរុញប្រវត្តិផ្សាយទេសចរណ៍
2.ការបណ្តុះបណ្តាលការងារ	រៀបចំអ្នកមើលការអាជីវកម្មមន្ត្រីប៉ូលីសបានចូលរួមវគ្គសិក្សាដើម្បីលើកកម្ពស់ការយល់ដឹងពីបញ្ហាជនអន្តោប្រវេសន៍ថ្មី	
3.ប្រព័ន្ធផ្សព្វផ្សាយ	ទីក្រុងតៃប៉ិស្ថានីយ៍វិទ្យុនៃប្រព័ន្ធផ្សព្វផ្សាយការផ្សាយ: "ស៊ីងជីកណឹងយេនហ៊ាច" "មុងស៊ីងគីកុងហ៊ីរគីរ" និងក្នុងកិច្ចសហប្រតិបត្តិការជាមួយការិយាល័យការងារ 「 HELLO TAIPEI 』 និងការិយាល័យការងារនៃភាសាឥណ្ឌូនេស៊ី និងភាសាថៃ និងភាសាហ្វីលីពីន និងភាសាវៀតណាម ជាបទបង្ហាញដំណឹងប្រជាជនអន្តោប្រវេសន៍ថ្មីសំលម្អិត។ រៀងរាល់សប្តាហ៍ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យនៅ 20: 00-23: 00 និងថ្ងៃអាទិត្យទី 19: 00-19: 30 នៅលើ FM93.1 និង AM1134 នៃការបង្ហាញ http://www.radio.gov.taipei	ការិយាល័យជំរុញប្រវត្តិផ្សាយទេសចរណ៍
	លើកទឹកចិត្តជនអន្តោប្រវេសន៍ថ្មីចូលរួមនៅក្នុងព្រឹត្តិការណ៍វប្បធម៌	ការិយាល័យកិច្ចការវប្បធម៌
	ប្រជាជនអន្តោប្រវេសន៍ថ្មីនៃភាសាប្រភពដើមពីប្រទេស (ភាសាវៀតណាម ភាសាឥណ្ឌូនេស៊ី និង ភាសាថៃ) ថ្នាក់សិក្ខាសាលា	ការិយាល័យកិច្ចការសុំវិល
	A.គ្រួសារអន្តោប្រវេសន៍និងសកម្មភាពអប់រំថ្មីអាពាហ៍ពិពាហ៍ឆ្លងដែន ក្រុមគ្រួសារនិងទស្សនៈសមភាពយែនឌ័រទៅក្នុងការមតិការអប់រំច្រើនដងអាពាហ៍ពិពាហ៍និងក្រុមគ្រួសារ។ B.លើកកម្ពស់ការសង្គមសុំវិលឬសកម្មភាពដែលទាក់ទងនឹងសហគមន៍ដែលបានរៀបចំឡើង	ការិយាល័យការអប់រំ

4.ការពន្យល់ ណែនាំនៃកម្ម ពិធី	<p>A.ការប្រើប្រាស់ផ្ទាំងប៉ាណូអេឡិចត្រូនិចញែក ការផ្សាយផ្ទាល់របស់ស្ថានីយវិទ្យុរដ្ឋនិងឯកជនត្រូវបានចេញ វេទិការទេះភ្លើងអូតូម៉ាតិចនៃទូរទស្សន៍ និងអក្សរនៅពីក្រោមរូបភាព ជាសាធារណៈភាគចំណងជើង CH3 ទីក្រុងតៃប៉ិកូរូបនិងសកម្មភាពផ្សព្វផ្សាយផ្សេងទៀតដើម្បី ជួយសារបំពង់បង្ហាញប្រេង។</p> <p>B.ចេញនៃសកម្មភាពផ្សព្វផ្សាយជនអន្តោប្រវេសន៍ថ្មីនៅ ការិយាល័យពត៌មានស្ថិតិអាជីវកម្មទាក់ទងនឹងការបោះពុម្ព និមួយ។</p> <p>C.ការិយាល័យនឹងត្រូវបានរាយការណ៍នៅក្នុងគ្រួសារនិងកិច្ចការ នៃកិច្ចប្រជុំវិធានការត្រួតពិនិត្យនិងសកម្មភាព។</p>	អង្គភាពដែល ទាក់ទង
5.ទិន្នន័យស្ថិតិ	របាយការណ៍ស្ថិតិទាក់ទងនឹងបញ្ហាសម្រាប់ជនអន្តោប្រវេសន៍ ថ្មី ជាមូលដ្ឋានសម្រាប់គោលនយោបាយមួយ។	ការិយាល័យគិត បញ្ជី
6.កែប្រែនៃច្បាប់ វិជ្ជមាន	នេះបើយោងតាមការទទួលខុសត្រូវ ពិនិត្យនិងធ្វើវិសោធនកម្មសំណើ	ការិយាល័យកិច្ចការ សុំវិល

6..ការបង្កើតឡើងបណ្តាញសង្គម

គម្រោង	ចំណុចសំខាន់	សរីរាង្គ
1.សុខុមាលភាព សង្គមជាក្រុម	ការបង្កើតមូលដ្ឋានទិន្នន័យក្រុមសុខុមាលភាពសង្គម។	ការិយាល័យកិច្ចការ សង្គម
2.អត្ថប្រយោជន៍ នៃចំណេះដឹង	បង្កើតពហុភាសានៃព័ត៌មានអត្ថប្រយោជន៍អន្តោប្រវេសន៍ ថ្មី ជួយពង្រឹងសុខុមាលភាព	
3.ទេពកោសល្យ អ្នកបកប្រែ	ការរួមបញ្ចូលនៃសង្គមសុំវិលនិងទីភ្នាក់ងាររដ្ឋាភិបាលធនធាន ភាសាបរទេស សម្រាប់ការបញ្ជូនបណ្តាអ្នកបកប្រែបុគ្គលិក។	
4.សហគមន៍ នៃបណ្តាញ	ការអភិវឌ្ឍនៃវិធានការសេវាក្នុងតំបន់សេវាដែលនៅជិតបំផុតតំណែង។	
5.ការបង្កើតបញ្ជីចុះឈ្មោះ	<p>A.ជាលទ្ធផលនៃគោលនយោបាយអន្តោប្រវេសន៍ថ្មីមួយដែលត្រូវការ អំពីទិន្នន័យលម្អិត អាចដាក់ពាក្យស្នើសុំ (https://nasoa.immigration.gov.tw/fcs/index.jsp) ឬលិខិតកិច្ចការសុំវិលដើម្បីផ្តល់ប្រព័ន្ធជនអន្តោប្រវេសន៍ថ្មីនៃការចុះបញ្ជីទាហានកំណែនគ្រួសារ។</p> <p>B.នៅពេលដែលករណីទស្សនាអាចស្នើសុំទីភ្នាក់ងារជាតិវេសនាតូចលេខកិច្ចការអន្តោប្រវេសន៍សេវាកម្មខាងជើងនៅក្នុងស្ថានីយ៍និងទីក្រុងតៃប៉ិកូ បានបង្កើតឡើងដើម្បីជួយដល់ក្រុមគ្រួសារចិនដ៏តោក។</p>	នាយកដ្ឋានអន្តោប្រវេសន៍ ការិយាល័យកិច្ចការសុំវិល

7..ការអប់រំនិងវប្បធម៌ដើម្បីកាន់តែប្រសើរឡើង

គម្រោង	ចំណុចសំខាន់	សរីរាង្គ
<p>1.លក្ខណៈសម្បត្តិផ្នែកសិក្សា</p>	<p>A.ទទួលបាន "សាធារណរដ្ឋលិខិតឆ្លងដែនចិន" នៃ "ប័ណ្ណស្នាក់នៅចិនតៃវ៉ាន់" និង "អាជ្ញាបណ្ណចូលដំណើរការតៃវ៉ាន់" អាចចូលរួមនៅក្នុង "សញ្ញាបត្របញ្ចប់ការសិក្សានៅវិទ្យាល័យនៅទីក្រុងតៃប៉ិដោយខ្លួនឯងរៀន (រួមទាំងជនជាតិជនពិការ) ការធ្វើតេស្តការវាយតម្លៃសិក្សា" (ក្រុមបឋមសិក្សាក្រុមអនុវិទ្យាល័យ ក្រុមវិទ្យាល័យ) ។</p> <p>B. កំណត់អត្តសញ្ញាតចាប់ពីវិទ្យាល័យចុះនៃកម្មវិធីអប់រំសាលារៀន</p> <p>1. តំបន់ចិនដីគោក</p> <p>(1)នេះបើយោងតាម«តំបន់ដីគោកនៃលក្ខណៈសម្បត្តិនុយក្លេអ៊ែរពិនិត្យមើលនិងកំណត់វិធីដើម្បីអនុម័ត "ភស្តុតាងដែលមានតំលៃស្មើនៃការបន្ត។</p> <p>(2)កាន់វិញ្ញាបនបត្រសិក្សាដីគោកអត្តសញ្ញាណប័ណ្ណជាតិ(ឬការចុះបញ្ជីគ្រួសារ) ចិនដីគោកនិងវិញ្ញាបនបត្រភ័ស្តុតាងមូលនិធិជ្រោយសមុទ្រប្តូរប្រាក់ (ឯកសារដើម),2អ៊ុញនិងរូបថត,2សន្លឹកនិងការិយាល័យអប់រំដំណើរការ។</p> <p>2.តំបន់ដទៃទៀត (រួមទាំងហុងកុងនិងម៉ាកាវ) ដោយផ្អែក«បទពិសោធអប់រំបានបង្ហាញឱ្យឃើញពីច្បាប់ត្រួតពិនិត្យ"និង" ហុងកុងម៉ាកាវនិងការទទួលស្គាល់ជាលក្ខណៈសម្បត្តិវិញ្ញាបនបត្រពិនិត្យនុយក្លេអ៊ែរវិធានការ "និងត្រូវបានបកប្រែទៅជាតំបន់បរទេសនៃប្រទេសចិនបានចេះដឹងនេះទៅក្នុងតំបន់បេសកកម្មទៅក្រៅប្រទេសបានដោះស្រាយការផ្ទៀងផ្ទាត់អប់រំ។</p> <p>C.អនុវត្តន៍គោលនយោបាយ:</p> <p>1.ការពង្រឹងជនអន្តោប្រវេសន៍ថ្មីនិងការធ្វើផែនការការអប់រំកូនរបស់ពួកគេ ចិញ្ចឹមកម្មវិធីសិក្សាពហុវប្បធម៌គ្រូបង្រៀន</p> <p>2.ដើម្បីលើកទឹកចិត្តដល់ជនអន្តោប្រវេសន៍ថ្មីចូលទៅក្នុងប្រទេសនេះសាលារៀនតូចមួយដែលចូលរួមបង្កើនទទួលបានគុណវុឌ្ឍិជាផ្លូវការ</p>	<p>ការិយាល័យការអប់រំ</p>
<p>2.ការអប់រំថ្នាក់សិក្សាដ៏សំខាន់</p>	<p>A. "សិក្ខាសាលាអប់រំជាមូលដ្ឋានយុវវ័យ" ថ្នាក់ប្រជាជនអន្តោប្រវេសន៍ថ្មី</p> <p>B. លើកទឹកចិត្តដល់សេចក្តីណែនាំនៃការអប់រំនៅមហាវិទ្យាល័យសហគមន៍ជនអន្តោប្រវេសន៍ថ្មី</p>	
<p>3.ការសិក្សានៃវប្បធម៌</p>	<p>A.ការពង្រឹងជនអន្តោប្រវេសន៍ថ្មីនិងផែនការអប់រំរបស់កុមារាកុមារី</p>	

	B.អន្តោប្រវេសន៍ថ្មីគ្រូបង្រៀនយុវវ័យផ្តល់នូវការអប់រំជាមូលដ្ឋាននិងសម្ភារឯកសារនៃអភិវឌ្ឍន៍ C.កម្មភាពសប្តាហ៍វប្បធម៌សាខាដើម្បីជំរុញការជនអន្តោប្រវេសន៍ថ្មី។	
--	---	--

8..ជំនួយចិញ្ចឹមបីបាច់កុមារកុមារី

គម្រោង	ចំណុចសំខាន់	សវិរាង
1.ការអប់រំអាណាព្យាបាលនិងកុមារ	A.យោងតាមរយៈសង្គមស៊ីវិលដើម្បីដោះស្រាយមាតាបិតានិងគ្រួសារការប្រឹក្សាការអប់រំនិងការប្រឹក្សាអំពីអាជីពនិងកុមារនិងក្មេងជំទង់នៃសេវាសុខុមាលភាពនិងសេវាដទៃទៀតដើម្បីសម្របខ្លួនទៅនឹងជីវិត។ B.ការប្រឹក្សាយោបល់សេវាសុខុមាលភាពខុសគ្នាការប្រឹក្សាយោបល់ បន្ទាប់ពីរៀនការថែទាំសេវាកម្មសម្រាកការអប់រំអាណាព្យាបាលនិងផែនការកំណើនផ្សេងទៀត។ C.ជនអន្តោប្រវេសន៍ថ្មីការរៀនការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌និងលើកទឹកចិត្តដល់ការរៀនសូត្រពេញមួយជីវិត។	ការិយាល័យកិច្ចការសង្គម ការិយាល័យកិច្ចការសង្គម ការិយាល័យការអប់រំ
2.ការថែរក្សាក្មេងជំនាន់ក្រោយទី២	A.ជនអន្តោប្រវេសន៍និងកុមារកុមារីនៃកុមារការបញ្ចាំងភាពយន្តអភិវឌ្ឍន៍នៃការងារ B.ការផ្តល់សេវាខការព្យាបាលនិងការសិក្សា C.រៀនសូត្រគ្រូបង្រៀនកុរ D.អាទិភាពការចូលរៀនសាលាមត្តេយ្យសាធារណៈរដ្ឋ	ការិយាល័យសុខាភិបាល ការិយាល័យសហគមន៍ ការិយាល័យការអប់រំ
3.ការបណ្តុះបណ្តាលក្មេងជំនាន់ក្រោយទី២	ការអនុវត្តច្បាប់អប់រំក្រុមគ្រួសារ សម្រាប់អាណាព្យាបាលកម្រិតកុមារកុមារី និងការរួមភេទ និងអាពាហ៍ពិពាហ៍ការបាត់បង់ក្រុមគ្រួសារបំរើអប់រំវិជ្ជាជីវៈនិងការគ្រប់គ្រង។	ការិយាល័យការអប់រំ

9.. ការលើកកម្ពស់ការចូលរួមក្នុងសង្គម

គម្រោង	ចំណុចសំខាន់	សវិរាង
1.ការជ្រើសរើសសមាជិកស្ម័គ្រចិត្ត	ទទួលសមាជិកស្ម័គ្រចិត្តការជ្រើសរើសបុគ្គលិកនិងវគ្គបណ្តុះបណ្តាលសិក្សា។	
2.ការបំរើសេវាក្នុងសង្គម	A.ការផ្តល់ប្រឹក្សាការចូលរួមរបស់សហគមន៍នេះប្រយោងតាមអ្នកជំនាញរបស់ក្រុមគ្រួសារនិងប្រយោជន៍ដើម្បីផ្តល់សេវាសង្គម។ B.អាទិភាពនិទ្ទេស នៃការអានជាមួយកុមារ។	អង្គការពលរដ្ឋកិច្ចការ
3.ការផ្លាស់ប្តូរចែករំលែកវប្បធម៌	សកម្មភាពពហុវប្បធម៌ផ្តល់នូវឱកាសសម្រាប់ប្រជាជនអន្តោប្រវេសន៍ថ្មីចូលរួម។	

4.ការចូលរួមចារណាធិបតេយ្យនិងការផ្តល់សិទ្ធិអំណាច	ការកើនឡើងកិច្ចសន្ទនាជាមួយរដ្ឋាភិបាលអន្តោប្រវេសន៍ថ្មីសម្រាប់ឱកាសថវិកានិងការប្រើជាច្រើនទៀតនៅក្នុងបន្ទាត់ជាមួយនិងតម្រូវការរបស់ពួកគេ។	
--	---	--

6.ការវាយតម្លៃ:

សូមអនុវត្តសម្រាប់ករណីសំណុំរឿងនៃការដោះស្រាយរដ្ឋាភិបាលយើងនិងការិយាល័យកិច្ចការស៊ីវិលសរុបទាំងអស់។

7.ផ្លែសេវា:

សរីរាង្គនីមួយៗនៃគម្រោងថវិកាប្រចាំឆ្នាំឬមូលនិធិជំនួយឥតសំណងការផ្តល់ប្រឹក្សាមូលនិធិដើម្បីថែរក្សាគួរស្វាមីភរិយាសញ្ញាតិបរទេសដោះស្រាយអំពើបញ្ឆោត។

8.រង្វាន់លើកទឹកចិត្ត:

ដោយអង្គការស្តង់ដារទទួលរង្វាន់លើកទឹកចិត្តត្រូវបានអនុវត្តដ៏ពេញលេញ។

9. អ្នកមិនមានបញ្ហាពេញលេញ ត្រូវកែប្រែលំដាប់បន្ថែម។